



សេចក្តីបញ្ជាក់ អំពីព័ត៌មាន នៃការជួលផ្ទះ

ឈ្មោះ របស់បេក្ខជន ៖ _____

អាសយដ្ឋានអ៊ីមែល របស់បេក្ខជន ៖ _____

អាសយដ្ឋាន របស់បេក្ខជន ៖ _____

ខ្ញុំដាក់ ពាក្យស្នើសុំជំនួយថ្លៃឈ្នួលផ្ទះ ក្នុងកម្មវិធីជំនួយថ្លៃឈ្នួលផ្ទះ ក្រាមាសអាសន្ន ឡុងប៊ិច ដោយសារខ្ញុំគ្មាន ឯកសារ មួយ ឬ ច្រើន តាមការតម្រូវ ខ្ញុំសូមដាក់ជូន សេចក្តីបញ្ជាក់ ជាលាយលក្ខណ៍អក្សរនេះ ជំនួសវិញ ។

→ សេចក្តីណែនាំ ៖ សូមប្រើប្រាស់ ទម្រង់បែបបទសេចក្តីបញ្ជាក់នេះ ប្រសិនបើលោកអ្នកគ្មាន ឯកសារសេចក្តីថ្លែង អំពី ថ្លៃឈ្នួលផ្ទះ, វិក្កយបត្រ ដែលមិនទាន់ទូទាត់ ពីមុនមក និង/ឬ សេចក្តីជូនដំណឹង អំពីការបណ្តេញចេញ ។ ជាការប្រសើរឡើង បើមានការរៀបចំជាឯកសារ ។ សូមគូសសញ្ញា លើប្រអប់ខាងក្រោមនេះ សម្រាប់ចំណុច ដែលលោកអ្នកធ្វើ ការបញ្ជាក់ ។ សូមភ្ជាប់ ឯកសារ ឬព័ត៌មាន បន្ថែមទៀត ប្រសិនបើមាន (ដូចជា រូបថត ប្រសិនបើរស់នៅ ក្នុងស្ថានភាព គ្មានសុវត្ថិភាព ឬ មិនអំណោយផលល្អ ចំពោះសុខភាព) ។

ព័ត៌មាន អំពីថ្លៃឈ្នួលផ្ទះ និងថ្លៃសេវាទ្រទ្រង់ជីវភាព (Utility) ដែលមិនទាន់ទូទាត់ ពីមុនមក / អស្ថេរភាព ផ្នែកលំនៅដ្ឋាន

ខ្ញុំសូមបញ្ជាក់ថា ខាងក្រោមនេះ ពិតជាបញ្ហារាយបញ្ជាក់ ពេញលេញ និងត្រឹមត្រូវ នៃព័ត៌មាន អំពីថ្លៃឈ្នួលផ្ទះ និងថ្លៃសេវា ទ្រទ្រង់ជីវភាព ដែលមិនទាន់ទូទាត់ ពីមុនមក របស់ខ្ញុំ ប្រាកដមែន ។ លើសពីនេះទៅទៀត ខ្ញុំសូមបញ្ជាក់ថា សមាជិក ម្នាក់ ឬ ច្រើននាក់ របស់គ្រួសារខ្ញុំ កំពុងប្រឈមនឹងហានិភ័យ នៃការអត់ទីលំនៅ ឬ អស្ថេរភាព ផ្នែកលំនៅដ្ឋាន ។

| ឈ្នួលផ្ទះ ឬ សេវាទ្រទ្រង់ជីវភាព (Utility) | ឈ្មោះ របស់ម្ចាស់ដី-ផ្ទះ ឬក្រុមហ៊ុនសេវាទ្រទ្រង់ជីវភាព | កាលបរិច្ឆេទត្រូវបង់ | ទឹកប្រាក់ត្រូវបង់ នៅកាលបរិច្ឆេទកំណត់លើកមុន |
|--|--|---------------------|--|
| | | | |
| | | | |
| | | | |

ព័ត៌មាន អំពីការជួល / ផលប៉ះពាល់ពី COVID-19 / មិនជាន់គ្នា ជាមួយជំនួយផ្សេងទៀត

- ខ្ញុំសូមបញ្ជាក់ថា ៖
- ព័ត៌មាន អំពីការជួល ដែលខ្ញុំបានដាក់ជូននេះ រួមទាំង អាសយដ្ឋានរបស់ខ្ញុំ ថ្លៃឈ្នួលផ្ទះ និងព័ត៌មាន អំពីម្ចាស់ដី-ផ្ទះ គឺពិតជាត្រឹមត្រូវ ។
 - សមាជិក ម្នាក់ ឬច្រើននាក់ របស់គ្រួសារខ្ញុំ បានជួបប្រទះបញ្ហាចំណូលធ្លាក់ចុះ ថ្លៃចំណាយបង្កើនឡើងជាសារវន្ត ឬ បានជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុផ្សេងទៀត បណ្តាលមកពីផលជះ ដោយផ្ទាល់ ឬ ដោយប្រយោល នៃការឆ្លង រាលដាល COVID-19 ជាសាកល ។
 - គ្រួសាររបស់ខ្ញុំមិនបានប្រើ ជំនួយដែលមានផ្តល់មូលនិធិពីរដ្ឋាភិបាល ផ្សេងទៀត សម្រាប់សង្គ្រោះបញ្ហាថ្លៃឈ្នួលផ្ទះ ដែលមានបញ្ជាក់ នៅក្នុងពាក្យស្នើសុំនេះទេ ។

ខ្ញុំសូមប្រកាស នៅចំពោះមុខច្បាប់ទោសទណ្ឌ លើការកែប្រែបន្តថា ព័ត៌មាន ដែលមានផ្តល់ជូននេះ គឺពិតជាត្រឹមត្រូវ ប្រាកដមែន ។ ខ្ញុំទទួលស្គាល់ថា ការផ្តល់ការអះអាងមិនពិត គឺជាអំពើកែប្រែបន្ត និងថា អំពើកែប្រែបន្តនេះ នឹងត្រូវជាប់ ទោស តាមទម្ងន់ច្បាប់កំណត់ ហើយអាចធ្វើឱ្យខ្ញុំបាត់បង់គុណវុឌ្ឍន៍ លែងទទួលបាន ជំនួយ ពីកម្មវិធីនានា ។

→ សេចក្តីណែនាំ ៖ សូមបន្តទៅមុខ ហើយចុះហត្ថលេខា នៅទំព័រ ទី ២



បានចុះហត្ថលេខា :

សេចក្តីណែនាំ : អ្នកដាក់ពាក្យ (អ្នកជួល) ត្រូវចុះហត្ថលេខា ហើយបំពេញផ្នែកខាងក្រោមនេះ ។

ហត្ថលេខា របស់អ្នកដាក់ពាក្យ

ឈ្មោះ របស់អ្នកដាក់ពាក្យ

កាលបរិច្ឆេទ

សេចក្តីណែនាំ : បន្ថែមជាមួយអ្នកដាក់ពាក្យ បុគ្គលផ្សេងទៀត ដែលមានចំណេះដឹង អាចធ្វើការបញ្ជាក់ អំពីចំណុច មួយ ឬ ច្រើនជាងនេះ ដូចមានបញ្ជាក់ខាងលើនេះ តាមនាមឱ្យអ្នកដាក់ពាក្យ ដោយចុះហត្ថលេខា និងបំពេញផ្នែកខាង ក្រោមនេះ ។ សូមភ្ជាប់ ទំព័របន្ថែម ប្រសិនបើចាំបាច់ ។

ទំនាក់ទំនង ជាមួយអ្នកដាក់ពាក្យ :

- ម្ចាស់ដី-ផ្ទះ
- និយោជក
- មន្ត្រីកាន់ករណី
- ទីភ្នាក់ងាររដ្ឋាភិបាល
- អង្គការមិនរកប្រាក់ចំណេញ

ហត្ថលេខា

ឈ្មោះ

ឈ្មោះគ្រឹះស្ថាន (ប្រសិនបើមាន)

លេខទូរសព្ទ

អាសយដ្ឋានអ៊ីមែល

កាលបរិច្ឆេទ

១០ដើមបីដុំដើម ្កុំព័ត៌មាននេះ កុំនងទម្ងន់សេង ឬដុំដើម ្កុំតាម្បាញរូបមន្តយ ្កុំម្នាក់្កុំនងនាយក្កា ន ដ្ឋាភ្នកអភិវឌ្ឍន៍ តាម្រយ: longbeach.gov/lbds និងតាម្កុំខ្លួន្កុំព័ត្រ ៥៦២.៥៧០.៣៨០៧ ។ កុំនងទម្ងន់ការដុំដើម ្កុំ យ៉ាងតិចបីនដៃ កុំនងទម្ងន់ដៃដុំដើមការ ដ ើម្បីធានាថា អាចទទួលបាននូវអិវឌ្ឍន េមាន។ ការទាកុំនង នឹងដុំដុំដើម ើង ដ ើម្បីដុំដើមយកបុំណុំ ម្កុំទាកុំនងឡាយ តាម្កុំរដ្ឋន ្កុំណី ដខិលៗជាមុំ ន។